



ប្រកបចិត្ត ៨៩ដួង ដោយន័យផ្សេងៗ

មាតិកា

| ឈ្មោះចិត្ត | ទំព័រ |
|-------------------------|-------|
| លោកមូលចិត្ត ៨ដួង | ១ |
| ទោសមូលចិត្ត ២ដួង | ២ |
| មោហមូលចិត្ត ២ដួង | ៣ |
| អហេតុកចិត្ត ១៨ដួង | ៤ |
| មហាកុសលចិត្ត ៨ដួង | ៥ |
| មហាវិបាកចិត្ត ៨ដួង | ៦ |
| មហាកិរិយាចិត្ត ៨ដួង | ៧ |
| រូបាវចរកុសលចិត្ត ៥ដួង | ៨ |
| រូបាវចរវិបាកចិត្ត ៥ដួង | ៩ |
| រូបាវចរកិរិយាចិត្ត ៥ដួង | ១០ |
| អរូបាវចរចិត្ត ១២ដួង | ១១ |
| លោកុត្តរចិត្ត ៨ដួង | ១២ |

ចែកលោកុត្តរចិត្ត ៨ដួង ដោយន័យផ្សេងៗ

- ១- ដោយជាតិ ជាកុសលជាតិ ៤ ជាវិបាកជាតិ ៤
- ២- ដោយភូមិ ជាលោកុត្តរភូមិទាំង៨ដួង ដូច្នោះហើយទើបអវត្តានភូមិ (មិនមានភូមិប្រចាំរបស់ខ្លួន), កើតបាន២៦ភូមិ (វៀរអបាយភូមិ៤ និងអសញ្ញាសត្តភូមិ១)
- ៣- ដោយវេទនា ជាសោមនស្សវេទនា និងជាឧបេក្ខាវេទនា
- ៤- ដោយហេតុ ជានហេតុ និងជា តិហេតុកចិត្ត
- ៥- ដោយសម្បយុត្ត ជាញាណសម្បយុត្ត
- ៦- ដោយសង្ខារ ជាសសង្ខារិក
- ៧- ដោយសោភណៈ ជាសោភណចិត្ត
- ៨- ដោយឈាន ជាឈានចិត្ត (បញ្ចកន័យ)
- ៩- ដោយលោក ជាលោកុត្តរចិត្ត
- ១០- ដោយកិច្ច ធ្វើជវនកិច្ច
- ១១- ដោយអារម្មណ៍ មានធម្មារម្មណ៍ គឺព្រះនិព្វាន ជាអារម្មណ៍
- ១២- ដោយទ្វារ កើតឡើងអាស្រ័យមនោទ្វារ
- ១៣- ដោយវត្ថុ វៀរសោតាបត្តិមគ្គចិត្ត១ ដែលអាស្រ័យហទយវត្ថុ, លោកុត្តរចិត្តនៅសល់ ៧ដួងទៀត អាស្រ័យហទយវត្ថុ ក្នុងបញ្ចវេទនាការភព, មិនអាស្រ័យហទយវត្ថុ ក្នុងចតុវេទនាការភព
- ១៤- ដោយវិញ្ញាណធាតុ ជាមនោវិញ្ញាណធាតុ

ចិត្តសង្គហវិភាគ បរិច្ឆេទទី១ (លោកគ្រូ រស់ សូផាត) ទំព័រ - ៣៤២